

មាតិកា

ក/ របាយការណ៍សង្ខេបសរុបសមិទ្ធិផលរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺ

ត្រួតពិនិត្យឆ្នាំ២០១១

១. ជំងឺគ្រុនចាញ់	ទំព័រ-02
២. ជំងឺគ្រុនឈាម	ទំព័រ-03
៣. ជំងឺស៊ីស្តូ និង ដង្កូវព្រូន	ទំព័រ-04

ខ/ របាយការណ៍សមិទ្ធិផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺត្រួតពិនិត្យឆ្នាំ២០១១

I. សេចក្តីផ្តើម	ទំព័រ-06
II. ទិសដៅសកម្មភាពការងារកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់២០១១	ទំព័រ-07
III. សមិទ្ធិផលការងារកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឆ្នាំ២០១១	ទំព័រ-07
១. ការគ្របដណ្តប់បានទាំងស្រុង(១០០ភាគរយ)រោគវិនិច្ឆ័យជំងឺគ្រុនចាញ់ឲ្យបាន ឆាប់រហ័សនិងការព្យាបាលទាន់ពេលវេលា	ទំព័រ-07
១.១. សេវាសុខភាពសាធារណៈ	ទំព័រ-07
១.២. សេវាសហគមន៍	ទំព័រ-09
១.៣. សេវាឯកជន	ទំព័រ-15
២. អន្តរាគមន៍បញ្ឈប់នូវការប្រើប្រាស់ឱសថ	ទំព័រ-21
៣. ធានាបាននូវការទទួលយកសេវាបង្ការជាពិសេស ការបង្ការការចម្លងមេរោគគ្រុនចាញ់	ទំព័រ-22
៤. ធានាថាសហគមន៍បានទទួលការយល់ដឹងទូលំទូលាយអំពីជំងឺគ្រុនចាញ់និងការប្រកាន់ យកឥរិយាបថត្រឹមត្រូវ	ទំព័រ-29
៥. គ្រប់គ្រងកម្មវិធីប្រកបដោយប្រសិទ្ធភាពរួមបញ្ចូលទាំងប្រព័ន្ធពត៌មានសុខាភិបាល	ទំព័រ-35
៥.១ ផ្នែកអេធីដេមីសាស្ត្រ	ទំព័រ-35
៥.២ ស្រាវជ្រាវ	ទំព័រ-42
៥.២.១. ការសិក្សាស្រាវជ្រាវអំពីភាពសុំមេរោគគ្រុនចាញ់ទៅនឹងថ្នាំDAH+PIP &A+M	ទំព័រ-42
៥.២.២. ការសិក្សាទៅលើជីវសាស្ត្រនិងបរិស្ថាននៅលើភ្នាក់ងារចំលង	ទំព័រ-42
៥.៣. ភស្តុតាងនិងការផ្គត់ផ្គង់	ទំព័រ-43

គ/ របាយការណ៍ប្រកួសរូបសភាពការណ៍ជម្ងឺគ្រុនឈាមឆ្នាំ២០១១

I- សេចក្តីផ្តើម:	ទំព័រ-47
II- សភាពការណ៍គ្រុនឈាមឆ្នាំ២០១១(Dengue situation in 2011)	ទំព័រ-49
២-១, ប្រភេទវីរុសគ្រុនឈាមនិងប្រជាសាស្ត្រ	ទំព័រ-51
២-២, របាយនៃករណីនិងការស្រាវជ្រាវ	ទំព័រ-52
III- ការងារប្រយុទ្ធនឹងជម្ងឺគ្រុនឈាមនៅប្រទេសកម្ពុជា	ទំព័រ-53
ក. វិធានការណ៍-សកម្មភាពនៅដំណាក់កាលត្រៀម	ទំព័រ-54
3.1- ការងារយោសនាអប់រំតាមមូលដ្ឋាន/អប់រំចល័ត	ទំព័រ-54
3.1.1- ការងារកំចាត់ភ្នាក់ងារចម្លងគ្រុនឈាមតាមសាលារៀន-សហគមន៍និងការអប់រំចល័ត	ទំព័រ-54
3.1.2- ទិវាអនាម័យប្រយុទ្ធនឹងជម្ងឺគ្រុនឈាម:	ទំព័រ-55
3.2- ការងារតាមដានអេពីដេមីសាស្ត្រ	ទំព័រ-56
3.3- យុទ្ធនាការដាក់ថ្នាំបាណកយាដៈ	ទំព័រ-56
3.4- វគ្គបណ្តុះបណ្តាលការងារព្យាបាល-និងការតាមដានក្រោយវគ្គបណ្តុះបណ្តាល:	ទំព័រ-68
3.4.1- ដើម្បីការងារគ្រប់គ្រងល្អប្រសើរនូវសភាពការណ៍គ្រុនឈាម និងកាត់បន្ថយអត្រាស្លាប់ឱ្យនៅតិចជាង<1%	ទំព័រ-68
3.4.2- ការងារតាមដានក្រោយការបណ្តុះបណ្តាលនិងអភិបាលឧសថ-សំភារៈបរិក្ខារ	ទំព័រ-69
3.4.3- ការពិនិត្យនិងកែរសំរួលមគ្គុទ្ទេសន៍ព្យាបាលជម្ងឺគ្រុនឈាម	ទំព័រ-69
ខ.ការឆ្លើយតបបន្ទាន់ពេលមានការរាតត្បាតឆ្នាំ២០១១	ទំព័រ-59
3.5-ការងារអភិបាលកិច្ចជម្ងឺគ្រុនឈាម	ទំព័រ-60
3.6-ការសិក្សាស្រាវជ្រាវ:ការប្រយុទ្ធនឹងជម្ងឺគ្រុនឈាមក្នុងប្រទេសអាស៊ានដោយប្រើត្រីប្រាំពីរពណ៌	ទំព័រ-60
IV- សកម្មភាពការពារជម្ងឺគ្រុនឈាមផ្សេងៗទៀត	ទំព័រ-65
V- ការបែងចែកឧសថនិងថ្នាំបាណកយាដៈ	ទំព័រ-66
VI- ការងារបណ្តុះបណ្តាល	ទំព័រ-69

ឃ/ របាយការណ៍ប្រកួសរូបការងារចម្លងជម្ងឺគ្រុនឈាមឆ្នាំ២០១១

I-ការគ្រប់គ្រង និង សំរេបសំរួលសហប្រតិបត្តិការ	ទំព័រ-72
II-ការតាមដានពីប្រសិទ្ធភាពនៃការផ្តល់ថ្នាំទំលាក់ព្រូន:	ទំព័រ-73
ក-ការប្រយុទ្ធនឹងជំងឺដង្កូវព្រូនដែលឆ្លងតាមការប៉ះពាល់ដី:	ទំព័រ-73
ខ-ការប្រយុទ្ធនឹងព្រូនស៊ីស្តូ (Schistosomiasis)	ទំព័រ-70
គ-ការប្រយុទ្ធ នឹងព្រូនដែលឆ្លងតាមម្ហូបអាហារ (Food Borne Trematode)	ទំព័រ-76
ឃ-ជំងឺដង្កូវព្រូន ក្នុងទឹករងៃ (Lymphatic filariasis)	ទំព័រ-76

ង/ របាយការណ៍ប្រកួសរូបការងាររដ្ឋបាល, ហិរញ្ញវត្ថុ ឆ្នាំ២០១១

I. ការិយាល័យរដ្ឋបាល	ទំព័រ-78
1. សកម្មភាពការងារ	ទំព័រ-78
2. បុគ្គលិក	ទំព័រ-78

3. ការងារក្របខ័ណ្ឌ	ទំព័រ-79
4. ការងារបណ្តុះបណ្តាល	ទំព័រ-80
5. ការងារបណ្តុះបណ្តាលនៅក្រៅប្រទេស	ទំព័រ-73
II. ការិយាល័យគណនេយ្យ	ទំព័រ-83
1. គោលបំណងនិងទិសដៅ	ទំព័រ-83
2. ផែនការសកម្មភាពនិងលទ្ធផលដែលសំរេចបានក្នុងឆ្នាំ២០១១	ទំព័រ-83
3. ទិសដៅគំរោងផែនការសំរាប់ឆ្នាំ២០១២	ទំព័រ-85
ច/ សមិទ្ធផលរួមការងាររបស់ ម គ ច ឆ្នាំ២០១១	ទំព័រ-87
ឆ/ បញ្ហាប្រឈម	ទំព័រ-89
ជ/ ការផ្តល់ជាអនុសាសន៍	ទំព័រ-90
ឈ/ សេចក្តីសន្និដ្ឋាន	ទំព័រ-92
ញ/ ផ្លូវឆ្ពោះទៅមុខរបស់ ម គ ច ២០១២	ទំព័រ-94
ដ/ ឧបសម្ព័ន្ធទី១៖ ការសិក្សាស្រាវជ្រាវអំពីភាពសុំមេរោគគ្រុនចាញ់ទៅនឹងថ្នាំDAH+PIP &A+M	ទំព័រ-95
ច/ ឧបសម្ព័ន្ធទី២៖ ការសិក្សាទៅលើជីវសាស្ត្រនិងបរិស្ថាននៅលើភ្នាក់ងារចំលង	ទំព័រ-110
ឌ/ ឧបសម្ព័ន្ធទី៣៖ ការកំចាត់ជំងឺត្រូពិចដែលគេមិនចាប់អារម្មណ៍នៅកម្ពុជា	ទំព័រ-131